

# Validez vos défis !



Mesdames, Messieurs,

Toute l'équipe du Défi vous souhaite une très belle année 2020, qu'elle soit curieuse, remplie de nouvelles découvertes, d'actions en faveur de la protection de l'environnement et de solidarité !

**En guise de bonne résolution, en ce début de nouvelle année, nous vous proposons de tous déposer sur vos espaces personnels, la preuve d'au moins un défi réalisé avec votre classe.** Votre engagement au moment de votre inscription était d'en valider trois minimum. Actuellement, **seuls 15% des classes inscrites ont pris le temps de valider des défis, ce qui, cette année, est très peu ! Nous espérons vraiment un énorme bond en avant des validations.** Nous insistons beaucoup sur ce point car il est fondamental pour nous, dans le cadre de cette opération de sensibilisation au recyclage, d'avoir un retour sur les actions pédagogiques qui ont été conduites dans les classes. Nous comptons donc sur votre engagement !

**Comme nous vous l'annoncions dans la dernière lettre d'info, la mission Laos est rentrée.** Nous joignons à cette News les dessins des enfants des villages de Phou Yot et de Seochay en réponse aux Lumi'Lettres qui avaient été confiées à Antonietta, chef de la mission Electriciens sans frontières. Vous recevrez le carnet de route de cette mission vers la fin du mois de janvier, le temps pour nous de récupérer toutes les photos.

**Nous vous rappelons que dès que le compteur aura atteint les 7 000 défis validés, nous pourrons enclencher un quatrième projet d'électrification.**

N'oubliez pas que vous pouvez toujours nous joindre au 01 48 86 10 15 si vous avez des questions ou rencontrez des difficultés pour valider vos défis.

A très bientôt

L'équipe du Défi



Si vous avez choisi le défi **LUMI'LETTRES** envoyez-nous votre courrier pour le Burkina Faso avant fin janvier 2020.

Voici l'adresse à laquelle vous devez tout nous faire parvenir :

**Kat Cents Coups  
Lumi'Lettres  
92 avenue Marinville  
94100 Saint-Maur**

Projet initié par





en partenariat avec







avec le soutien de



# Lettres du Laos















ໂຕໝູ



ແລລແລ



Bonjoat

merci

ອາທິດເດີມເຮົາໄດ້ຮັບອາໄສຈາກພໍ່ແມ່ຂອງເຮົາ

ຂໍອະທິສັດ ທາງສະຫວັນ



ນາຍຄູອະທິສັດບົດຮຽນໃຫ້ສັກຮຽນຢັງ



ສັກຮຽນ ຂາດກັມ ຮຽນ ຫຼື ສິ ເປັນກຸ່ມ



ເຮົາອາໄສຈາກສັດເຮົາໄດ້ອາໄສຈາກພໍ່ແມ່

ສູນຄວາມສຳເລັດ

ຂອບໃຈ



ក. ឃុំកោះឃ្នា

MR: PHUT THIMA

ឧបករណ៍ស្រាវជ្រាវសម្រាប់សិស្ស  
ស្រាវជ្រាវ បច្ចេកវិទ្យា



ខ្ញុំសប្បាយ

សប្បាយ



ក. កោះឃ្នា

ខ្ញុំសប្បាយសម្រាប់សិស្ស

ខ្ញុំសប្បាយសម្រាប់សិស្ស






merci  
 អរគុណ  
 bonjour  
 ជំរាប

ជំរាប bonjour



Bonjour  
 merci  
 PHOUYOT




អរគុណ



អរគុណ  
 គិតកម្រៃ រៀន រៀន រៀន រៀន  
 គ្រូបង្រៀន គ្រូបង្រៀន

អរគុណ



អរគុណ



អរគុណ

អរគុណ